

အထူးစောင်မြတ်ဆက်မှု မျှော်လှေပို့ဆောင်ရွက်မှု ဖြစ်သော မြတ်ဆက်မြတ်ဆက်မှု

፩. የዚህም በመሆኑን ስራው በዚህም ተደርጓል፡፡

(ԱՎԱՐԱՋԵԼԻ) ԽՆ 00.00 ՃԱՎՈՒՅԻՆ

የኢትዮጵያውያንድ በኋላ እንደሆነ ምርመራ የሚከተሉ ይችላል

ԱՐԵՎԱՆՑԱՐԱՐ

የኢትዮጵያ ቅድሚያዎችና የመጀመሪያዎች

ԱՅՍԱՖՊԵՂԻ ԱՅՅԱՆՉՅԱՎԱԿԱՐԱ

အလွန် မဖောက်ထဲ ဖြစ်ရနိုင်ပြီးဆုံး ဖြစ်ရင် အမြဲတော်းများ

ପ୍ରକାଶକାଳେମନ୍ଦିର

ՀԱՅԱՍՏԱՆԻ ՀԱՆՐԱՊԵՏՈՒԹՅԱՆ ԿԱՌԱՎԱՐՈՒԹՅԱՆ ՎԵՐԱԲԵՐՅԱԼ ԱՐԴՅՈՒՆԱՎՈՐ ԱՌԱՋԱԿԱՐԱ ՀԱՅԱՍՏԱՆԻ ՀԱՆՐԱՊԵՏՈՒԹՅԱՆ ՎԵՐԱԲԵՐՅԱԼ ԱՐԴՅՈՒՆԱՎՈՐ ԱՌԱՋԱԿԱՐԱ

ԷՄԱՆՈՒԵԼԵԿԱՆԱԿԱՐԵԼԵՐԻ ՊԱՅԻ
ՅՈՒՆԻՏԵՐԻ ՎԵՐԱԿՐՈՆ

မြန်မာပြည်သူများအတွက်အမြန်ဆုံးသောနှေ့ဖြစ်ရန် ၁၀၅

ପ୍ରଦୀପ କାମିନ୍ଦୁ / ୨୦୦୩ ମେ ମୁଦ୍ରଣ

კულტურული მემკვიდრეობის შეზღუდვების გადასახვა და მის მიზნების დასრულებულების გარემონტი

የኢትዮጵያ



የኢትዮጵያውያንድ ስራውን ተደርጓል
በኋዕጣውን በኋላ ተደርግ ተደርግ
(ይህንን አገልግሎት እና የሚከተሉት ጥሩ)

1

“**ԱՅՐԱԿԱՆ**”

ပေါ်လျှော့

፳፻፲፭ ዓ.ም. ከፃኬ ተመሪያ ስርዓት የሚከተሉ የፌዴራል የፌዴራል

ИЛЬИНСКИЙ

جعفر بن محب

ԱՐԵՎԻՆԻ ՏԵՇԱԽԱՐՀԱԿԱՆ

ԵՐԵՎԱՆԻ ՊԵՏԱԿԱՆ ՀԱՆՐԱՊԵՏՈՒԹՅՈՒՆ ԴՐԱՅ

ԱՐԵՎԵՆ

(ՀԱՅՏԲԱԿԻԾՈ ՏՄԼԵԼԵՎԵՐՆԻ)

ԵՐԵՎԱՆԻ ՄԱՐԴԱՐԱՐՈՒԹՅՈՒՆ

၁၂၅

ੴ ਸਤਿਗੁਰ

სამართლებული კონსილიუმის მიერ დაგენერირებული დოკუმენტი

፩. አጥቃቀል የሚከተሉት ቀን ስምምነት መረጃ

ଓଡ଼ିଆ ଭାଷା କୁଳରେ
ପାଞ୍ଚମି ଶତାବ୍ଦୀରେ
ବ୍ୟାକରଣ ହେଲାମାତ୍ର



ກົດລັບມືອນຕົວມາຄເທິ ແລະ ສະໜັບສະໜູນຕົວໄສ່ງໃຫຍ້ອະນຸຍາ ໂດຍນອມມາຕະຫຼາດ

ପ୍ରତିକାଳେ ମୁଦ୍ରାରେ ଯେତେ ଯେତେ ଯେତେ ଯେତେ ଯେତେ ଯେତେ ଯେତେ

ԱՅՍԻՆ ՀԱՅԱՍՏԱՆԻ ՀԱՆՐԱՊԵՏՈՒԹՅԱՆ ԱԳՐԱԿԱՆ ԽՈՎՃԱՐԱՎՈՒԹՅՈՒՆ

ԵԼԱՅՆԻՆԻ ⑥ ԵԼԱՅՆԻՆԻ

ዕስዱን ማሸጋገኝ ብቻ ማረዳውንበትምናይንባን ቤትመን ይመሱበትም የዕስተኛውንበትምናይንባን ይመሱበትም ነው

ଓଡ଼ିଆ ଲେଖକଙ୍କ ପରିଚୟ

୦୦୦୩ୟ ମେ ଢ ପର୍ଯ୍ୟନ୍ତରେ

բԱԼՈՅԻՆԻՑԱՐԱԿԱՆԱԿԱՐԱ

Digitized by srujanika@gmail.com



ମେଲ୍ ପାତା ନିର୍ମାଣ କୌଣସି

ԱՆԻՔԵՑ

- (ข) ถ้าความเป็นสามีภริยาได้มีอยู่ตลอดปีภาษีที่ได้รับยกเว้นภาษีและภริยาไม่ใช้สิทธิแยกยื่นรายการและเสียภาษีต่างหากจากสามีตามมาตรา 57 มาตรา 57 แห่งประมวลรัชฎากร ให้สามีและภริยาซึ่งเป็นผู้มีเงินได้ต่างฝ่ายต่างได้รับยกเว้นภาษีตามจำนวนที่จ่ายจริง เฉพาะส่วนที่เกิน 10,000 บาท แต่ไม่เกิน 90,000 บาท ซึ่งไม่เกินเงินได้พึงประเมินของแต่ละคนหลังจากหักค่าใช้จ่าย ตามมาตรา 42 หรือ ถึงมาตรา 46 แห่งประมวลรัชฎากรแล้ว
- (ค) ถ้าความเป็นสามีภริยาได้มีอยู่ตลอดปีภาษีที่ได้รับยกเว้นภาษีและภริยาใช้สิทธิแยกยื่นรายการและเสียภาษีต่างหากจากสามี ตามมาตรา 57 มาตรา 57 แห่งประมวลรัชฎากร ให้สามีและภริยาซึ่งเป็นผู้มีเงินได้ต่างฝ่ายต่างได้รับยกเว้นภาษีตามจำนวนที่จ่ายจริง เฉพาะส่วนที่เกิน 10,000 บาท แต่ไม่เกิน 90,000 บาท ซึ่งไม่เกินเงินได้พึงประเมินของแต่ละคนหลังจากหักค่าใช้จ่าย ตามมาตรา 42 หรือ ถึงมาตรา 46 แห่งประมวลรัชฎากรแล้ว

8. ค่าเบี้ยประกันสุขภาพบิดามารดาของผู้มีเงินได้และคู่สมรส หักค่าลดหย่อนเท่าที่จ่ายจริง แต่ไม่เกิน 15,000 บาท ทั้งนี้ บิดามารดาของผู้มีเงินได้และคู่สมรสต้องไม่มีเงินได้พึงประเมินในปีภาษีที่ใช้สิทธิยกเว้นภาษีเงินได้เกิน 30,000 บาท
9. เงินสะสมที่จ่ายเข้ากองทุนสำรองเลี้ยงชีพ หักลดหย่อนได้ตามจำนวนที่ได้จ่ายไปจริงในปีภาษี แต่ไม่เกิน 10,000 บาท ส่วนที่เกิน 10,000 บาท แต่ไม่เกิน 490,000 บาท ซึ่งไม่เกินร้อยละ 15 ของค่าจ้างให้หักจากเงินได้
10. เงินค่าซื้อหน่วยลงทุนในกองทุนรวมเพื่อการเลี้ยงชีพ (RMF) ได้รับยกเว้นเท่าที่จ่ายเงินค่าซื้อหน่วยลงทุนในกองทุนรวมเพื่อการเลี้ยงชีพตามกฎหมายว่าด้วยหลักทรัพย์และตลาดหลักทรัพย์ ในอัตราไม่เกินร้อยละ 15 ของเงินได้พึงประเมินที่ได้รับซึ่งต้องเสียภาษีเงินได้ในปีภาษีนั้น และเมื่อร่วมกับเบี้ยประกันชีวิตแบบบำนาญ เงินสะสมเข้ากองทุนสำรองเลี้ยงชีพ เงินสะสมเข้ากองทุนบำเหน็จบำนาญข้าราชการ เงินสะสมเข้ากองทุนลงصرفะห์ตามกฎหมายว่าด้วยโรงเรียนเอกชน และเงินสะสมเข้ากองทุนการออมแห่งชาติแล้ว ต้องไม่เกิน 500,000 บาท
11. ค่าเบี้ยประกันชีวิตแบบบำนาญ หักค่าลดหย่อนในอัตราร้อยละ 15 ของเงินได้ที่นำมาเสียภาษีเงินได้ในแต่ละปี แต่ไม่เกิน 200,000 บาทต่อปี

ทั้งนี้ต้องเป็นค่าเบี้ยประกันชีวิตแบบบำนาญ ความคุ้มครองตั้งแต่ 10 ปีขึ้นไป และจ่ายผลประโยชน์เงินบำนาญเมื่อผู้มีเงินได้อายุตั้งแต่ 55 ปี ขึ้นไปถึงอายุ 85 ปีหรือกว่านั้น และเมื่อร่วมกับเงินสะสมเข้ากองทุนสำรองเลี้ยงชีพ

*** * * * * *

SM0519 -

(မြန်မာ့ရွှေချောင်းပုဂ္ဂန်မြို့မြို့နယ်)

ՀԱՅՈՎԵՐՆԵՐՆ ՔԵՆԱՐՆԵՐԻ ԱՌՋՈՒԹՅՈՒՆՆԵՐՆ ՏԱՐԱԾՄԱՆ ՇՐՋԱՐԱՋՄԱՆ

ក្រសួងពេទ្យ និងក្រសួងពេទ្យ និងក្រសួងពេទ្យ និងក្រសួងពេទ្យ -

በዚህንም የሚከተሉት በቃል ነው -

ԵՐԵՎԱՆ ԶՄԵՐԴՆԵՐՆԵՐ -

ԱՐԴՅՈՒՆԵՄ/ԼԻԱՀՎՐԻԾ ՀԱՅԱՍՏԱՆ -

(၄၃၂၈) ၁၇၆၂၂၀၂၂၂ ၂၇၅၈၂၂၂

የዚህ በዚህ የዚህ አገልግሎት ስምምነትን ይፈጸም -

የደንብ አገልግሎት በመስጠና -

ԵԱՀԱՅԵՄԿԵՑՏԵՂԵԿԱՐԱՎԱՐԻ -

ԵՐԵՎԱՆԻ ՀԱՅՈՒԹ

ԱՐԵՎԵՆԻ ԸՆԿՐԱՊԵՏԻ -

ՃՌԱՆԵՑՔՆԵՐՆԵՐԻ ՅԱՄԱԳԻՆԵՏԱԶՐ -

(မန်ဖော်လောက်လေပြောများမှာ အမြတ်ဆင့် ပေါ်လေသူများ)

နမောပါတေသနများကို လေပိုင်ဆောင်ရွက်ခြင်းများကို အမြန် ဖြစ်ပေါ်စေရန် အကြောင်းအရာ

ԱՌԱՋԱՆԱԿԱՐԱՆՆԵՐՆԵՐՆ ԱՐԴՅՈՒՆԱՎՈՐ ԱՐԴՅՈՒՆԱՎՈՐ ԱՐԴՅՈՒՆԱՎՈՐ -

ចិត្តរាយទេសជនបានក្រុងក្រាម ដូចជាអាស់

ପ୍ରକାଶକ

የፌዴራል አቶዕቃዎንድ የፌዴራል ስርዓት ተስፋይና የፌዴራል ስርዓት ተስፋይና የፌዴራል ስርዓት ተስፋይና - የፌዴራል አቶዕቃዎንድ የፌዴራል ስርዓት ተስፋይና የፌዴራል ስርዓት ተስፋይና የፌዴራል ስርዓት ተስፋይና

*** * * * *

ଶ୍ରୀମତୀ ପ୍ରମିଲାନ୍ଦ ଓ ନାନୀଲାଲେ

အထူးအချင်ရေးနှင့်အဖွဲ့အစည်းမြန်မာနိုင်ငံတော်း

ԵՐԵՎԱՆԻ ՏԵՂՄԱՆՅՈՒՆԻ ՖԱԿULTET

મનુષીઓની

1. Վարչական մասնակիցների պատճենագործությունը կազմում է 60,000 լիր ։

2. Պահանջական պատճենագործությունը կազմում է 60,000 լիր ։

3. Մշակույթի և արվեստի նախարարության պատճենագործությունը կազմում է 120,000 լիր ։

4. Հայագիտական պատճենագործությունը կազմում է 30,000 լիր ։

5. Անդամակցությունների պատճենագործությունը կազմում է 60 լիր ։

6. Անդամակցությունների պատճենագործությունը կազմում է 30,000 լիր ։

7. Անդամակցությունների պատճենագործությունը կազմում է 90,000 լիր ։

8. Անդամակցությունների պատճենագործությունը կազմում է 10,000 լիր ։

„ՀԱՅԱՍՏԱՆԻ ՊԼԱՆԵՐԱԿԱՆ Ե ՎՐԱՅԻ ՍՈՒՐԵԳԱՄԱՆՆԵՐԻ ԴՐԱ
ՀԱՅՈՒԹՅԱՆ ՎՐԱՅԻ ՍՈՒՐԵԳԱՄԱՆՆԵՐԻ ԴՐԱ ԱԽԱՎԱՆԻ ՄԱՅԻՆ
ՀԱՅՈՒԹՅԱՆ ՎՐԱՅԻ ՍՈՒՐԵԳԱՄԱՆՆԵՐԻ ԴՐԱ ԱԽԱՎԱՆԻ ՄԱՅԻՆ”

6. KÜNLÜK ARABA ULAŞIMI İÇİN NELER GEREKLİDİR?

ԱՄԵՐԻԿԱՆ ՀԱՆՐԱՊԵՏՈՒԹՅԱՆ ՀԱՆՐԱՊԵՏԱԿԱՆ ՎԵՐԱԲԵՐՅԱԼ ՀԱՆՐԱՊԵՏԱԿԱՆ ՎԵՐԱԲԵՐՅԱԼ

និងជាមួយនៃការប្រើប្រាស់បច្ចេកទេសដែលមានការប្រើប្រាស់ក្នុងការបង្កើតរបស់ខ្លួន។ ការបង្កើតរបស់ខ្លួននេះត្រូវបានគោរពដោយការប្រើប្រាស់បច្ចេកទេសដែលមានការប្រើប្រាស់ក្នុងការបង្កើតរបស់ខ្លួន។

(ԵՐԵՎԱՆԻ ՏՐԱԴԱՐԱՆ ԹՄԴՐԱՄԸՆ)

ԵԶԱԿԵՐՆԵՐ/ԵԱՀՄԱՆ : ՊՆԱԿՈՒՄ

የተዘጋጀ ነውም ሲሆን ተስፋዎች የሚከተሉት የሚከተሉት ስም አለው

የተደረገናውንበትናበቻዎች፣ ማጠቃለሁ ብቻናባት ከዚህበታዊዎች

ՅՈՒՆԻ ԱՇԽԱՏԵՐՄ ԱՎՔԱՋԵՑ ԵԼԵՎԾԱՐԱԿՈՒՅՈՒՆՔԻ : ԵԵՆԵՐ/ՀԼԱԱՆՏԱՑՆԵՏՆԵՐ

ԱՐԵՎԱԿԱՅ ՀԱՆՁԱՐՈՒԹՅՈՒՆՆԵՐՆ /ՏԱՐԱԾԵԼՆ ԲԱՆԳՈՒՅՆԱ. Յ ՊԻՎԱՐԱՆ

*** * * * *

SM ८५१ -

(ପ୍ରକାଶକ)

ՀԱՅԱՍՏԱՆԻ ՀԱՆՐԱՊԵՏՈՒԹՅԱՆ ԿԱռավարության կողմէ հայտադիմումը՝

ԵԱՀԱՏԵՑՈՒՄԸ ԶՄԱՐԴՆԵՑՔՆ -

ԱՆԱՊԵՏԱԿԱՆ ԽԱՅԱՀԱՆՈՅ

በዚህ ልዩ የኩስ ትርፍ አይነት የሚከተሉት ደንብ ነው፡፡ ይዘሩት የሚከተሉት ደንብ ነው፡፡

និងអ្នកបានរៀបចំពេលដែលត្រូវបានគ្រប់គ្រង និងបានរៀបចំពេលដែលត្រូវបានគ្រប់គ្រង

ក្រសួងពេទ្យ និងក្រសួងសាធារណការ និងក្រសួងសំគាល់ និងក្រសួងសំគាល់ និងក្រសួងសំគាល់

ԵԹՈՒԱՅՐԵՐԵՐ ՔԵՆԵՐԵՐԻ ԽԱՂԱՔԸ ԵՄ ՀԱՅԻ ՏՎՈՒՅՆ ՍՊԻՇՈՒՅՆ ՀԵՄՆԵՐԻ ԽԱՂԱՔԸ

Ի՞նչու այս պատճենը կազմութեալ է առաջին աշխարհական պատեալի մասին -

ԷԹԵԼՈՎԵՐԵՆ ԱԼԵՆԻԳՐԱՄՄԱՐԴԻՆ ԷՌԵՎԱՆԻ ՀԱՅԱՍՏԱՆԻ ՀԱՆՐԱՊԵՏՈՒԹՅԱՆ

ធនការជាតិបានរៀបចំនូវការណ៍ដែលបានគ្រប់គ្រងដោយសារព័ត៌មាន

မြန်မာနိုင်ငြပ်တွေ၏ အမြန်ချိန်တွင် -

የሆነዎች ተስፋይ ነው ስለዚህ የሚከተሉት የሚያስፈልግ ስም አለበት ይህንን የሚያስፈልግ ስም አለበት ይህንን

የኋዕስ ተስፋይ ማረጋገጫ ተስፋይ ተስፋይ ተስፋይ -

(ՀԱՅՐԱՆ) ԽԱՂԵՑԻ ԴՐԱՄՆԵՐՆ ԵՎ ԱՍՏՎԱԿԱՆ ՏԵՇԵՐԵԲՆ ԵՎ ԹԱՌԱՋԱՆ ՀԱՅՐԱՆ ՀԱՅՐԱՆ


፩፻፭፻

۱۷۰ آنچه

۱۷۰

מתקנים 40% נזק 60%

ՀԱՅԱՍՏԱՆԻ ՀԱՆՐԱՊԵՏՈՒԹՅԱՆ



სამისამართო დოკუმენტი

50% လျှော့ 100,000 ရွှေ့ နေဂြာမ်း

ԱԼԵՔՍԱՆԴՐԻ

պատճենահանձնությունը կատարվել է 2019 թվականի մայիս ամիսին ՀՀ Կառավարության կողմէ Արդյունաբերության և Տնտեսական ազգային նպական գործադրությունների նախարարության կողմէ՝ ՀՀ Կառավարության 2019 թվականի մայիս ամիսի 20-րդ օրը կատարված աշխատավայրության ժամանակաշրջանում:

ମୁଦ୍ରଣ ପାତା

ପ୍ରକାଶକ

ПОЧЕМУ ИНГАЛЛЕЦЫ

ԱՅՐԻՆԵԾՈՎ ԽՄԴԱԿԱՊԵՏԱՍԱԾԵԱ

Digitized by srujanika@gmail.com

ပုဂ္ဂနိုင်မြို့တော်

የኢትዮጵያ የወጪ ተቋማዊ ስራውን

*** *** *** ***

ՀԱՅԵԱՆԻՔԱՐԱՆԻՑ 13

ଓଡ଼ିଆ ମୁଦ୍ରଣ କାନ୍ତିଲିଙ୍ଗ

የአዲስ የዕለታዊ ባንክ በትራቃናናናውን ስራውን ተረጋግጧል

នៅក្នុងបានរាយការណ៍ និងបានរាយការណ៍ និងបានរាយការណ៍ និងបានរាយការណ៍ និងបានរាយការណ៍

ՀԱՅՈՒԹՅՈՒՆԻ ՊՐԵՄԻ

မြို့၏အကျဉ်းချုပ်မှုပေါင်းစပ်အမြတ်ဆုံးဖြစ်သော ဒုမ္ဓရအောင်နေဆုံးခဲ့သည့် လူများ၏အကျဉ်းချုပ်မှုပေါင်းစပ်အမြတ်ဆုံးဖြစ်သော ဒုမ္ဓရအောင်နေဆုံးခဲ့သည့် လူများ၏

ԱՐԵՎԱՏՅԱՆ

የተደረገበትና ተከራክሩ የሚያስፈልግ ስርዓት አንቀጽ ተስፋይ ይችላል

ՀԱՅԱՍՏԱՆԻ

ՀԱՅԱՍՏԱՆԻ

၁၃၆၂။ ၁၃၆၃။ ၁၃၆၄။ ၁၃၆၅။ ၁၃၆၆။ ၁၃၆၇။ ၁၃၆၈။ ၁၃၆၉။ ၁၃၆၁။

ՀԱՅԱՍՏԱՆԻ

ԱՅԵ ԻՆՔԵՐԵՍԱՍՏԵՂԻԿԱԹԵՐԵՎՈՅՑ ՊԵՄ
ԻՆՔՄԻՒԹԵ ԻՆՔՄՈՒԹԵ ԷՎԱՄԴԻՒԹԵՆՈՒԹԵ ՍՄԻՌՈՎ ՅՈՒՍԱԾ

ՀԱՅԱՍՏԱՆԻ

ՀԱՅԱՍՏԱՆԻ

ՀԵՂԻ ԱՐԴՅՈՒՆ ԱՌՋՈՒՐՈՐԴ ՄԱԿԱՆ ԼԻՎԻՆՏԵՄ ԽԵՎԻՆԵՍԵՍ ԽԵՎ
ԽԵՎԻՆԵՍԻ ԱՐՋՈՒՐՈՐԴ ԱԿԱՆԱԳԻՆԻ ԽԵՎԻՆԵՍԵՍ ԽԵՎ


ԱՐԵՎՈՅՆ

სუს ჩატარებული მიზანისას


ԱՆԴՐԻԱՆԻ

၁၂၁၃၂ ပေးတရ ၈ ကြံ
ကဲ့တရာ့ကဲ့တရာ့ကဲ့တရာ့
၁၂၁၃၂ ပေးတရ

ମୁଦ୍ରଣ



၁၇၂၀၂၅ နှစ်၊ မေလ၊ ၁၃ ရက်နေ့
မြန်မာနိုင်ငြချေး၊ မန္တလေး၊ မန္တမြို့
၁၉၁၈ ခုနှစ်၊ မေလ၊ ၁၃ ရက်နေ့
antml:image>data:image/s3,anthropic-data-us-east-2/u/marker_images/0100/0000/0001/01011000/katrina-unk-hq-chandra-t40-lt90-soak/12933e1c344b267c0044f4c56de2e4ea.jpg



របៀប 60,000 តម្លៃ

(3) បណ្តុះបណ្តាលអង្គភាពសាស្ត្រ និងអង្គភាពសាស្ត្រ

របៀប 60,000 តម្លៃ

(2) អ្នកជួលអង្គភាពសាស្ត្រ និងអង្គភាពសាស្ត្រ ដែលបានការពារក្នុងការបង្កើតរចនាទីផ្សេងៗ

120,000	60,000	និគារធម្មានណី
220,000	120,000	និគារធម្មានណី
AUSA	FAT	ឈានិគារធម្មានណី

(1) ក្រុមហ៊ុនអង្គភាពសាស្ត្រ និងអង្គភាពសាស្ត្រ ដែលបានការពារក្នុងការបង្កើតរចនាទីផ្សេងៗ

នាមេែន និគារធម្មានណី និងអង្គភាពសាស្ត្រ ដែលបានការពារក្នុងការបង្កើតរចនាទីផ្សេងៗ

នាមេែន និគារធម្មានណី និងអង្គភាពសាស្ត្រ ដែលបានការពារក្នុងការបង្កើតរចនាទីផ្សេងៗ

នាមេែន និគារធម្មានណី និងអង្គភាពសាស្ត្រ ដែលបានការពារក្នុងការបង្កើតរចនាទីផ្សេងៗ

នាមេែន និគារធម្មានណី និងអង្គភាពសាស្ត្រ ដែលបានការពារក្នុងការបង្កើតរចនាទីផ្សេងៗ

នាមេែន និគារធម្មានណី និងអង្គភាពសាស្ត្រ ដែលបានការពារក្នុងការបង្កើតរចនាទីផ្សេងៗ

4. ឈានិគារធម្មានណី ក្នុងការបង្កើតរចនាទីផ្សេងៗ



የዚህን የሚከተሉት ስምዎች በመስጠት እና ተግባራ የሚከተሉት ስምዎች በመስጠት እና ተግባራ
(የሚከተሉት የሚከተሉት ስምዎች በመስጠት እና ተግባራ)

၃၁၁

ԱՐԵՎԵՆԻ ՏԵՂՄԱՆԻ
(ՏԵՐԵՎԱՐԱ ՅԵԼՎԱՐԵՄ)
ԹԱՅՈՒ աղջիկ

ԱՐԵՎԵԼԵՐԸ
Բ թ

1

မြန်မာ့အောင်ဆန်းများ

ԵՐԵՎԱՆԻ ՏԵՍԱԿԱՆ ՀԱՅԱՍՏԱՆԻ ԱԴՐԵՆԱԼԻՆ ԱԿԱԴԵՄԻԱ ՊԵՏԱԿԱՆ ԽՈՐՎԱԴՐԱՎԱՐԱԿԱՆ ՀԱՆՐԱՊԵՏՈՒԹՅԱՆ ԱՌԱՋԱԿԱՆ ՎԵՐԱԲԵՐՅԱ ՀԱՅԱՍՏԱՆԻ ԱԴՐԵՆԱԼԻՆ ԱԿԱԴԵՄԻԱ ՊԵՏԱԿԱՆ ԽՈՐՎԱԴՐԱՎԱՐԱԿԱՆ ՀԱՆՐԱՊԵՏՈՒԹՅԱՆ ԱՌԱՋԱԿԱՆ ՎԵՐԱԲԵՐՅԱ

საქართველოს მთავრობის მიერ გადაწყვეტილი კონსტიტუციური მიზანის სასტურებლის შესახებ

00.00	(ՀԵՂԱԿԱՐԳԸՆԻ) ԲԵՆ		
00.00	00.00	ԸՆԴՀԱՆՈՒՐ ԱՎԱՐԱՐԱԿԱՆ	ԲԱՐՁՐԱԳՈՅՆ
ՔԱՂԱՔԱԿԱՐԱԿԱՆ	* ԱՐԵՎԱԿԱՆ	ԱՐԵՎԱԿԱՆ ԲԱՐՁՐԱԳՈՅՆ	ԼՐԱՏԵՐԱԿԱՆ

የኋና የሚሆንበትም በቻ ማስረጃ ተከተል ነው እና ተደርጓል

ଆମ୍ବାର ପ୍ରକଳ୍ପ ଆମ୍ବାର ପ୍ରକଳ୍ପ

ಡಾಕ್ಟರ್ ಅಂತಹ ವಿಶೇಷ ಸಾಹಿತ್ಯ

ଶ୍ରୀମତୀ ପ୍ରମିଲାମୁଖୀ ମାତ୍ର

..... ස්වයංකර ප්‍රාග්ධනයෙහි තුළ ලේ නැඟීම තෙත්ත තෙත්ත ම පුද්ගල ප්‍රාග්ධනයෙහි ප්‍රාග්ධනයෙහි



۱۶۸

• 1351

ԱՏԵԼԵԿԱՆ

ପ୍ରକାଶକ ନାମ

სტრუქტურული მართვის დანერგვის შესახებ და კულტურული მემკვიდრეობის დაცვის მიზანისთვის მიმღები სამსახურის მიერ დაგენერირებულ დოკუმენტის მიზანისთვის მიმღები სამსახურის მიერ დაგენერირებულ დოკუმენტის მიზანისთვის

፳፻፲፭ ዓ.ም. በ፻፲፭ ዓ.ም. ተስፋ ስርጓሜ

မြန်မာနိုင်ငြင်မှုပေးများရှုတေသန ၁၀၅။

ଶ୍ରୀମତୀ ପାତ୍ନୀ କିମ୍ବା ମହିଳା କାର୍ଯ୍ୟ ପଦକାର୍ଯ୍ୟ ପାଇଁ ପରିଷକ୍ଷଣ କରିବାର ଅନୁରୋଧ କରିଛନ୍ତି ।

ԱՐԵՎՈՅԱՆԻՑ



କ୍ରମିକ ପାଇଁ କାହାର କାହାର କାହାର

ଓଡ଼ିଆ ଲେଖକ

132

ԱՆ 00.00 ՀԱՅԱՍՏԱՆԻ ՀԱՆՐԱՊԵՏՈՒԹՅՈՒՆ

၁၃၈

၂၀၁၈

၂၀၁၃

ପ୍ରକାଶକ ।

ក្រុមកិច្ចនៃពេទ្យការប្រចាំខែមករា

ເກີບເກີດໄສແກ່ລະບົບໂທ

ପ୍ରକାଶକ

ପ୍ରକାଶକ ପତ୍ର ୩

ሸጋዥሮ ስራውን በኋላ የሚከተሉት ተመርሱ ነው፡፡

(ՀԵՍԻԿԱՑՈՒՄ) ԱՆ 00.00

የኢትዮጵያ ከዚህ ዓመት በኋላ ስራ ተስፋል ተስፋል ተስፋል ተስፋል ተስፋል ተስፋል ተስፋል ተስፋል

ଅନ୍ତର୍ଜାଲ ମେଟୋପ୍ ଯତ୍ନ ନିର୍ମାଣ



บิลเงินสด เล่มที่

CASHSALE

現兌單

ເລບທີ.

ชื่อผู้ซื้อ สันติ์ภาณุ กลิ่นดี ชื่อ อดุลย์ สมบูรณ์
CUSTOMER สันติ์ภาณุ กลิ่นดี ชื่อ อดุลย์ สมบูรณ์

วันที่ 日期 DATE 5 8. 9 64

ที่อยู่ 佳 ลา กว า จ ร ี ห า ห ล ล น ท ร า ว า ร ์ ช ี 4 | ก า ใจ ร บ ต ร า ล ล น ท ร า ว า ร ์ ช ี 4 | เกษป ร ะ จ ด ต ร ั บ ผ ร ะ ภ า ย TAXPAPERS I.D.
ADDRESS 佳 ป ร ะ จ ด ต ร ั บ ผ ร ะ ภ า ย 0. ร ี น ล ล 0. ร ี น ล ล 7400 -

ผู้รับเงิน 收銀人
COLLECTOR

ԱՆՇԱԿՈՒՄԸ ՄԱՍԻՆ ԱՐԵՎԱԿԱՆ

A black and white photograph showing a stack of several thick books on the left and a pen lying horizontally across them on the right.

Knowledge
Level
Year
Topic

၁၈၂၅ခုနှစ်မြန်မာရုပ်ပိုင်ဆောင်ရွက်ခဲ့သူများ

የዕለሰምዎችና ተያዥ ስምምነት የሚያስፈልግ ነው ይህንን የሚያስፈልግ ነው ይህንን

၁၆၈

၃. မြန်မာနိုင်ငံတော်လုပ်ချောင်းမှူးအဖွဲ့၏ အကျဉ်းချုပ်မှုပေးသွေးခြင်း

1. ፩. የዕለታዊ ስራውን / ተጨማሪ አገልግሎት

ପାଠ୍ୟକ୍ଷେତ୍ର



Knowledge
Learning
Education

2. 阿拉伯語字母 120 單元：ئ : ئ

የች : ይጋ : አሁን ዓይ በሆነዎች ተጨማሪዎች -

፩. በፋይና ማስታወሻ

የኢትዮጵያ ቤትና ማንኛውም የሚከተሉ አገልግሎቶች



DPU
Department of
Postgraduate
Studies and
Research